

**ហេតុអ្វីស្តីអានុក្រាម
ប្រណិប័តន៍លើដីទូច្យានុ ?**

អ្នកខ្លះគិតថាក្រាបប្រណិប័តន៍លើដី ឬ ទូរបានសុំដែលយកមកពីកន្លែងបញ្ចុះសព ទុក្ខបុគ្គលប្រៀបបាននឹងគោរពសក្ការៈដីនោះ ហើយចាត់ទុកជាអំពើហ៊ុនហាយ មួយ (គឺស្មើរិក) ។

ដើម្បីឆ្លើយតបសំណួរនេះ ត្រូវដឹងថាមានការខុសគ្នារវាងឃ្លា "អាស-ស៊ូយូដូ លិលឡាស្ក" (ក្រាបប្រណិប័តន៍ ដើម្បី អល់ឡោះហ្គ័រ) និងឃ្លា "អាស-ស៊ូយូដូ អុឡាល់-អារដ្ឋី" (ក្រាបប្រណិប័តន៍ លើ ដី) ។ បញ្ហារបស់បុគ្គលនិយាយខាង លើនេះគឺពួកគេមិនចេះវែកញែកន័យរបស់ឃ្លាទាំងពីរនេះទេ ។

ច្បាស់ណាស់ អត្ថន័យរបស់ "អាស-ស៊ូយូដូ លិលឡាស្ក" គឺ "ក្រាប ប្រណិប័តន៍ដើម្បីអល់ឡោះហ្គ័រ (គឺផ្ដោតចិត្តទៅរកអល់ឡោះហ្គ័រ)" រីឯ "អាស-ស៊ូយូដូ អុឡាល់-អារដ្ឋី" មានន័យថា "ក្រាបប្រណិប័តន៍លើដី" ។ អាច និយាយបានម្យ៉ាងទៀតថា ដែលយើងក្រាបប្រណិប័តន៍លើដីនោះ យើងក្រាប ប្រណិប័តន៍ដើម្បីអល់ឡោះហ្គ័រ (គឺផ្ដោតចិត្តទៅរកអល់ឡោះហ្គ័រ) តាម គោលការណ៍ មុស្លីមទាំងអស់ក្នុងលោកក្រាបប្រណិប័តន៍លើអ្វីមួយដើម្បី អល់ឡោះហ្គ័រ ។ អស់ទាំងអ្នកធ្វើពិធីហ្វាត្កាទៅរកព្រះមហាក្រឹះអល់ឡោះហ្គ័រ ក្រាបប្រណិប័តន៍លើថ្មម៉ាស់យ៉ូដូ អាស-ហ្វារីមដូចគ្នាដែរ តែគោលបំណងរបស់ ពួកគេគឺក្រាបប្រណិប័តន៍ដើម្បីអល់ឡោះហ្គ័រ (គឺផ្ដោតចិត្តទៅរកអល់ឡោះហ្គ័រ) ។

ដោយបានឃើញហើយ គេដឹងច្បាស់ថាការក្រាបប្រណិប័តន៍លើដី លើ អនុផលិតផលមកពីរុក្ខជាតិ ។ល។ មិនមានន័យថាគោរពសក្ការៈវត្ថុទាំងនោះ ទេ តែមានន័យថាក្រាបប្រណិប័តន៍ដើម្បីអល់ឡោះហ្គ័រនិងគោរពសក្ការៈព្រះ អង្គដោយបន្ទាបខ្លួននិងដោយដាក់ខ្លួនទៀបនឹងដី ។ ស្រដៀងគ្នាដែរ គេដឹង ច្បាស់ថាការក្រាបប្រណិប័តន៍ លើទូរបានសុំ ខុសគ្នាពីក្រាបប្រណិប័តន៍ ដើម្បី ទូរបានសុំ (គឺសំពះទូរបានសុំ មិនសំពះអល់ឡោះហ្គ័រទេ) ។

ប្រណិប័តន៍លើដីមិនអាចប្រកែកបានឡើយ ហើយលើអ្នកណាមួយដាក់បែកនៃ ឈ្នួតក្បាលរវាងថ្ងាសនិងដី ព្រះសាស្ត្រ^{صلوات الله عليه}ហាមឃាត់អ្នកនោះ មិនឲ្យធ្វើបែប នេះទេ ។

៦. អ៊ីម៉ាអរិទ្ធុទាំងឡាយ^{عليهم}ដែលស្ត្រីអាស្រ័យតាម ដែលយោលតាមហ្វាខ្លីស្រួ ឆ្មាភ្នំឡើងនោះ ជាបុគ្គលដែលមិនចោលគួរអានទេ រួមទាំងព្រះរាជកុលដ្ឋាន របស់ព្រះសាស្ត្រា^{صلوات الله عليه}ដែរ (គឺអាស្រ័យលុល-បៃតី^{عليهم}) បានបញ្ជាក់អំពីរឿងនេះដែរ នៅក្នុងពាក្យពេជ្រនៃព្រះអង្គ^{عليه} ។

អ៊ីម៉ាអាស្រ័-ស្ត្រីខ្លីក្នុង^{صلوات الله عليه}មានរចនា៖

"السجود على الأرض فريضة وعلى الخمرة سنة."

"ក្រាបប្រណិប័តន៍លើដីជាការចាំបាច់ ក្រាបប្រណិប័តន៍លើកូនកន្ទេលចម្រើង ជាស៊ីនណាស្ត៍ ។"¹⁵

ព្រះអង្គ^{صلوات الله عليه}មានរចនា៖ដែរថា៖

"السجود لا يجوز على الأرض أو على ما أنبتت الأرض إلا ما أكل أو لبس."

"មិនអនុញ្ញាតឲ្យក្រាបប្រណិប័តន៍លើអ្វីផ្សេងពីដីឬដែលដុះលើដីទេ ដោយមិន រាប់បញ្ចូលចំណីអាហារឬសំលៀកបំពាក់ ។"¹⁶

សេចក្តីសរុប

អាស្រ័យលើភស្តុតាងបំភ្លឺខាងលើនេះ យើងឃើញយ៉ាងច្បាស់ថា មិនត្រឹមតែ ទំនៀមទម្លាប់របស់អាស្រ័យលុល-បៃតីទេ តែស៊ីនណាស្ត៍រស្វីលុលឡោះហ្ន៎^{صلوات الله عليه}និង ទង្វើរបស់បណ្តាសារកនិងបណ្តាអ្នកតាមសារក (គឺតាប៊ីអ៊ីន) ក៏អះអាងបញ្ជាក់

¹⁵ សូមមើលសៀវភៅ វាសាអ៊ីល អាស្រ័យ-ស្ត្រីអាស្រ័យ (وسائل الشيعة) ក្បាលទី ៣ "គឺតាប អាស្រ័យ-ស្ត្រីឡាស្ត៍", "អាប័រ៉ាប់ ម៉ា យុសយ៉ាដ្ឋ អាឡៃហ្ស័ហ្ន៎" ទំព័រ ៥៩៣ ហ្វាខ្លីស្រួ ៧ ។

¹⁶ សូមមើលសៀវភៅ វាសាអ៊ីល អាស្រ័យ-ស្ត្រីអាស្រ័យ (وسائل الشيعة) ក្បាលទី ៣ "គឺតាប អាស្រ័យ-ស្ត្រីឡាស្ត៍", "អាប័រ៉ាប់ ម៉ា យុសយ៉ាដ្ឋ អាឡៃហ្ស័ហ្ន៎" ទំព័រ ៥៩១ ហ្វាខ្លីស្រួ ១ ។

عبيد ما يأكلون ويلبسون. الساجد في سجوده في عبادة الله عز وجل فلا ينبغي أن يضع جبهته في سجوده على معبود أبناء الدنيا الذين اغتروا بغرورها. والسجود على الأرض أفضل لأنه أبلغ في التواضع والخضوع لله عز وجل."

ហ្ន៎ស្ត្រី អ៊ីបន្ត អាស្រ័យ-ហ្វាខ្លីបានតំណាលថា៖ "ខ្ញុំបានសួរអាហ្ន៎ អាប័រ៉ាប់ឡោះហ្ន៎ ^{صلوات الله عليه} (គឺអ៊ីម៉ាអាស្រ័-ស្ត្រីខ្លីក្នុង^{صلوات الله عليه}) អំពីវត្តដែលគេអនុញ្ញាតឲ្យក្រាបប្រណិប័តន៍ លើបាននិងអំពីវត្តដែលគេហាមក្រាបប្រណិប័តន៍លើ ។" អ៊ីម៉ាមានរចនា៖ថា៖ "អនុញ្ញាតឲ្យក្រាបប្រណិប័តន៍តែលើដីនិងលើអ្វីៗដែលដុះលើដីនោះទេ មិនរាប់ បញ្ចូលអ្វីដែលអាចបរិភោគបាននិងអ្វីដែលអាចស្លៀកពាក់បានទេ ។" ខ្ញុំបានសួរ ថា៖ "ទូលបង្គំសូមប្រាប់ខ្លួនដើម្បីព្រះអង្គ^{صلوات الله عليه} ហេតុអ្វីទៅ?" ព្រះអង្គ^{صلوات الله عليه}បាន តបវិញថា៖ "នៅក្នុងការក្រាបប្រណិប័តន៍ បុគ្គលសម្តែងនូវការដាក់ខ្លួននិងការ គោរពចុះចូលខ្លួនចំពោះអស់ឡោះហ្ន៎^{صلوات الله عليه} ។ ដូច្នេះ មិនសក្តិសមទេដែលក្រាប ប្រណិប័តន៍លើវត្តដែលអាចបរិភោគបានឬដែលអាចស្លៀកពាក់បាននោះ ពី ព្រោះមនុស្សវត្តនិយម ជាទាសៈរបស់វត្តដែលខ្លួនបរិភោគនិងស្លៀកពាក់ ។ បុគ្គលដែលនៅក្នុងការក្រាបប្រណិប័តន៍ ស្ថិតនៅក្នុងសភាពក្រាបអភិវន្ធន៍ដ៏ខ្ពង់ ខ្ពស់ចំពោះអស់ឡោះហ្ន៎^{صلوات الله عليه} ។ ហេតុដូច្នេះ មិនសក្តិសមទេដែលដាក់ថ្ងាសលើអ្វី ដែលមនុស្សចេសវត្តនិយមគោរពសក្តារៈនោះ ។ ក្រាបប្រណិប័តន៍លើដីជាវិធី ក្រាបប្រណិប័តន៍ប្រសើរបំផុតមួយ ពីព្រោះវាជាមធ្យោបាយដែលសមរម្យបំផុត សម្រាប់សម្តែងអាការដាក់ខ្លួននិងអាការរាបទាបចំពោះអស់ឡោះហ្ន៎^{صلوات الله عليه} ។"²

ពាក្យពេជ្រដ៏គឺថ្លានេះបញ្ជាក់ភស្តុតាង យ៉ាងជាក់ច្បាស់ថាការក្រាបប្រណិប័តន៍ លើដីជាមធ្យោបាយដ៏សក្តិសមបំផុតមួយ ដើម្បីសម្តែងឲ្យឃើញនូវអាការដាក់ ខ្លួននិងអាការរាបទាបចំពោះអស់ឡោះហ្ន៎^{صلوات الله عليه} ព្រះតែមួយគត់ ។

² សូមមើលសៀវភៅ ប៊ីហ្វារ អាស្រ័យ-អាស្រ័យ (بحار الانوار) ក្បាលទី ៥៨ ទំព័រ ១៤៧ និងសៀវភៅ អ៊ីឡាល់ អាស្រ័យ-ស្ត្រីអាស្រ័យ (علل الشرائع) ។

ដូច្នោះ គេអាចសួរបានថា៖ ហេតុអ្វីស្ត្រីអូស្ត្រាលីក្រាបប្រណិប័តន៍តែលើដី ឬលើអនុ
ផលិតផលមួយចំនួនប៉ុណ្ណោះ ហេតុអ្វីពួកគេមិនក្រាបប្រណិប័តន៍លើវត្ថុផ្សេង ?

ចម្លើយសំណួរនេះគឺ៖ ដូចទង្វើគោរពសក្ការៈដែរដែលត្រូវតែចេញមកពីព្រះ
នីតិបញ្ញត្តិអ៊ីស្លាមនោះ ចំណែកឯលក្ខខណ្ឌរបស់ទង្វើគោរពសក្ការៈនោះ
បែកនានានិងវិធីប្រតិបត្តិក៏ត្រូវតែអធិប្បាយបំភ្លឺ ក្រោមពន្លឺព្រះវចនៈនិងព្រះទង្វើ
របស់ព្រះសាស្ត្រា صلی اللہ علیہ وآلہ وسلم ដែរ ពីព្រោះ យោលតាមព្រះគម្ពីរគួរអាន រឺស៊ូលុលឡោះហ្ន៎
صلی اللہ علیہ وآلہ وسلم ជាគំរូប្រសើរបំផុតសម្រាប់មនុស្សជាតិទាំងមូល ។

យើងនឹងថ្លែងហ្វាឌីស្ត្រីមួយចំនួនដែលឆ្លុះបញ្ចាំងទង្វើ និងរបៀបរបស់នៅរបស់ព្រះ
សាស្ត្រា صلی اللہ علیہ وآلہ وسلم - ហ្វាឌីស្ត្រីទាំងនេះចង្អុលបង្ហាញថាព្រះសាស្ត្រា صلی اللہ علیہ وآលہ وسلم តែងតែក្រាប
ប្រណិប័តន៍លើដីបរិសុទ្ធនិងលើវត្ថុដែលដុះលើដី រាប់បញ្ចូលកូនកន្ទួលធ្វើ
អំពីចំបើង ជារបៀបតែមួយដែលស្ត្រីអូស្ត្រាលីធ្វើតាម គឺ៖

១. អ្នកជំនាញហ្វាឌីស្ត្រីមួយក្រុមរាយការណ៍អំពីពាក្យពេជន៍របស់ព្រះសាស្ត្រា صلی اللہ علیہ وآលہ وسلم
នៅក្នុងពាក្យពេជន៍នេះព្រះអង្គ صلی اللہ علیہ وآលہ وسلم ដាក់កំណត់ផែនដីជាកន្លែងក្រាបប្រណិប័តន៍
របស់ព្រះអង្គ صلی اللہ علیہ وآលہ وسلم កាលព្រះអង្គ صلی اللہ علیہ وآលہ وسلم មានព្រះវចនៈថា៖

“جُعِلَتْ لِي الْأَرْضُ مَسْجِدًا وَ طَهُورًا.”
"គេបានចាត់តាំងដី[បរិសុទ្ធ]ជាកន្លែងក្រាបប្រណិប័តន៍សម្រាប់ខ្ញុំ និងជា
ភ្នាក់ងារជម្រះបន្ត ។"³

³ សូមមើលសៀវភៅ *ស៊ូណាន់ អាល់-បៃហ្វាត្វី (سنن البيهقي)* "បាប់ អាត់-តាយ៉ាមុម ប៊ីស-
សាអ៊ីដូ អាត់-តាយីប" ក្បាលទី ១ ទំព័រ ២១២; សៀវភៅ *ស្ត្រីហ្ន៎ អាល់-ច្វីខ្វីរី ក្បាលទី
១ "គីតាប អាស្ត្រី-ស្ត្រីឡាស្ត្រ"* ទំព័រ ៩១; សៀវភៅរបស់លោក អ៊ីបនូ តែមីយ៉ាស្ត្រ អ៊ីកូទីដ្ឋីអ៊ី
អាស្ត្រី-ស្ត្រីវត្ត អាល់-មុសតាគីម (اقتضاء الصراط المستقيم) ទំព័រ ៣៣២ ។

ថា៖ "សូមធ្វើបន្ទះថ្មភ្នំម៉ាររ៉ាស្ត្រខ្ញុំផង ដើម្បីខ្ញុំនឹងក្រាបប្រណិប័តន៍លើបន្ទះថ្ម
នោះ ។"¹²

៥. អស់លោកអ្នកជំនាញខាងហ្វាឌីស្ត្រីក៏បានឲ្យដឹងដែរថា ព្រះសាស្ត្រា صلی اللہ علیہ وآلہ وسلم បាន
ហាមដាក់ឈ្នួតក្បាលរវាងថ្ងាសនិងដីពេលក្រាបប្រណិប័តន៍ ។
លោកស្ត្រីលិះហ្ន៎ អាស្ត្រី-សាបាអ៊ីបានថា៖

"إن رسول الله صلى الله عليه وآله وسلم رأى رجلاً يسجد بجانبه قد اعتم على
جبهته فسحر رسول الله صلى الله عليه وآله وسلم عن جبهته."
"គ្រាមួយ រឺស៊ូលុលឡោះហ្ន៎ صلی اللہ علیہ وآលہ وسلم បានឃើញបុរសម្នាក់ក្រាបប្រណិប័តន៍ក្បែរព្រះ
អង្គ صلی اللہ علیہ وآលہ وسلم ដោយមានឈ្នួតក្បាលរំថ្ងាស ។ រឺស៊ូលុលឡោះហ្ន៎ صلی اللہ علیہ وآលہ وسلم បានយកឈ្នួត
ក្បាលបុរសនោះចេញពីលើថ្ងាសគាត់ ។"¹³

លោកអ៊ែយ៉ាដូ អ៊ីបនូ អាប់ខុលឡោះហ្ន៎ អាស្ត្រី-ក្វីរឺស្ត្រីបានថា៖

"رأى رسول الله صلى الله عليه وآله وسلم رجلاً يسجد على كور عمامته فأوما
بيده: إرفع عمامتك وأوماً إلى جبهته."
"រឺស៊ូលុលឡោះហ្ន៎ صلی اللہ علیہ وآលہ وسلم បានឃើញមនុស្សម្នាក់ ក្រាបប្រណិប័តន៍លើបែកមួយនៃ
ឈ្នួតក្បាលគាត់ ព្រះអង្គ صلی اللہ علیہ وآលہ وسلم បានធ្វើការវិការឲ្យគាត់យកបែកឈ្នួតក្បាលនោះ
ចេញ ដោយចង្អុលថ្ងាសគាត់ ។"¹⁴

ហ្វាឌីស្ត្រីទាំងនេះបញ្ជាក់ច្បាស់ថា សម័យព្រះសាស្ត្រា صلی اللہ علیہ وآលہ وسلم ការចាំបាច់ត្រូវក្រាប

¹² សូមមើលសៀវភៅរបស់លោក អាល់-អាស្ត្រីវីត្វី (الأزرقي) *អាត្ត្រីបារ ម៉ាក់កាស្ត្រ (أخبار مكة)*
ក្បាលទី ៣ ទំព័រ ១៥១ ។

¹³ សូមមើល *ស៊ូណាន់ អាល់-បៃហ្វាត្វី* ក្បាលទី ២ ទំព័រ ១០៥ ។

¹⁴ សូមមើល *ស៊ូណាន់ អាល់-បៃហ្វាត្វី* ក្បាលទី ២ ទំព័រ ១០៥ ។

ចាំបាច់ត្រូវបញ្ជាក់ថាលោក ម៉ាស់រុក្ខ អ៊ីបនូ អាស់-អាច្នុងដូរ៉ា ជាអ្នកតាមសាវក ម្នាក់និងជាសាវករបស់លោក អ៊ីបនូ ម៉ាស់អ៊ីដូ ហើយលោកអ្នកសរសេរសៀវភៅ *អាត់-ភ្នំបាតូត អាស់-គុបរ* ចាត់ទុកលោកជាបុគ្គលម្នាក់ដែលនៅក្នុងចំណោម បុគ្គលអ្នកស្រុកគូហ្វាស្ត្រាក់ទីមួយក្រោយព្រះសាស្ត្រា صلوات الله عليه និងនៅក្នុងចំណោម បុគ្គលដែលថ្លែងការណ៍តមកពី អាហ្វិ បាការ, អ៊ីម៉ា, អ៊ីស្រាម៉ាន, អាលី صلوات الله عليه والسلام និង អាប់ខុលឡោះហ្វី អ៊ីបនូ ម៉ាស់អ៊ីដូ ។

ពាក្យពេជ្រច្បាស់លាស់នេះបំភ្លឺឲ្យឃើញថា ការអះអាងថាដាក់ដុំដីទុរបានជាប់ នឹងខ្លួនជាអំពើស្តីរិក (គឺខុសសាសនា) និងជាអំពើកែប្រែសាសនា (ប៊ីដូអុស្ត) នោះ ជាការអះអាងមិនសមហេតុផលទេ ហើយបំភ្លឺឲ្យឃើញថាអ្នកមុនៗនៅក្នុង ប្រវត្តិសាស្ត្រអ៊ីស្លាមធ្លាប់តែក្រាបប្រណិប័តន៍បែបនេះដែរ ។¹⁰

លោកណាហ្វីអ៊ីបានថា៖

"إن ابن عمر كان إذا سجد وعليه العمامة يرفعها حتى يضع جبهته بالأرض."
"ពេល [អាប់ខុលឡោះហ្វី] អ៊ីបនូ អ៊ីម៉ា ក្រាបប្រណិប័តន៍ លោកយកឈ្នួត ក្បាលចេញដើម្បីដាក់ថ្ងាសលោកលើដី ។"¹¹

លោករ៉ាស៊ីនបានថា៖

"كتب إليّ عليّ بن عبد الله بن عباس رضى الله عليه أن ابعت إليّ بلوح من
أحجار المروة أسجد عليه."
"អាលី អ៊ីបនូ អាប់ខុលឡោះហ្វី អ៊ីបនូ អាប់បាស់ رضي الله عنه បានសរសេរសំបុត្រមកខ្ញុំ

¹⁰ ព័ត៌មានលំអិត សូមអានសៀវភៅ *ស៊ីរ៉ាទុនណា (سيرتنا)* សរសេរដោយ អាល់ឡាម៉ាស្ត អាស់-អាមីនី (علامة الأميني) ។

¹¹ សូមមើល *ស៊ីណាស់ អាស់-ហៃហ្វាត្រី* ក្បាលទី ២ "គឺតាប អាស្ត្រូ-ស្ត្រីឡាស្ត", "បាប អាស់-កាស្ត្រូហ្វី អាន់ អាស់-សាច្នុងដូរ៉ាស្ត ហ្វីស-ស៊ីយូដូ " ទំព័រ ១០៥ ។

ពាក្យ "យ៉ាអុឡា" (មានន័យថាធ្វើ) នៅត្រង់នេះមានន័យថាច្បាប់និងបទបញ្ញត្តិ ពោលគឺ "ដាក់បញ្ញត្តិ" ដោយហេតុនេះយើងយល់បានថារឿងនេះជាបទបញ្ជា ដែលអល់ឡោះហ្វីដាក់មកលើអស់អ្នកតាមសាសនាអ៊ីស្លាម ឲ្យអនុវត្តតាម ។ ហ្វាឌីស្ត្រនេះដាក់ស្តុតាងបញ្ជាក់ថា ការក្រាបប្រណិប័តន៍លើដី លើថ្ម លើបែក ផ្ទៃដីខ្លះទៀតនោះជាទង្វើស្របច្បាប់ ។

២. សេចក្តីរាយការណ៍មួយក្រុមបញ្ជាក់ថា ដែលព្រះសាស្ត្រា صلوات الله عليه តែងតែបញ្ជាឲ្យ មុស្លីមទាំងឡាយដាក់ថ្ងាសលើដី[បរិសុទ្ធ]ក្នុងពេលក្រាបប្រណិប័តន៍នោះជាការ ពិត ។ អ៊ីម សាឡាម៉ាស្ត ព្រះមហេសីរបស់ព្រះសាស្ត្រា صلوات الله عليه បានថ្លែងថាព្រះ សាស្ត្រា صلوات الله عليه មានព្រះវចនៈថា៖

"تراب وجهك لله."

"ធ្ងរដាក់មុខអ្នកលើដីដើម្បីអល់ឡោះហ្វី" ។⁴

ពីក្នុងពាក្យ "តារវីប" ក្នុងសម្តីព្រះសាស្ត្រា صلوات الله عليه គេអាចដកស្រង់បាននូវពីរខ គឺ៖ មួយ ក្នុងពេលក្រាបប្រណិប័តន៍ គេត្រូវដាក់ថ្ងាសលើ "ទ្រវីប" ពោលគឺ ធ្នូលី ឯខ មួយទៀតគឺ ទង្វើនេះជាបញ្ជាដាច់ខាតព្រោះពាក្យ "តារវីប" ដែលចេញមកពី ពាក្យ "ទ្រវីប" ដែលមានន័យថា "ធ្នូលី" នោះត្រូវបានចែងមកក្នុងលក្ខណៈជា បញ្ជា ។

៣. ការប្រព្រឹត្តិរបស់ព្រះសាស្ត្រា صلوات الله عليه ពាក់ព័ន្ធនឹងរឿងនេះ ជាភស្តុតាងរស់រវើក មួយទៀតនិងជាមគ្គុទេសក៍ចង្អុលបង្ហាញផ្លូវសម្រាប់មុស្លីមទាំងឡាយ ។ លោក វ៉ាអ៊ីល អ៊ីបនូ ហ្វាឡាបានថា៖

"رأيت النبي صلى الله عليه وآله وسلم - إذا سجدا وضع جبهته وأنفه على

⁴ សូមមើលសៀវភៅ *កាន់ស្ត្រ អាស់-អ៊ីម៉ាស្ត (كنز العمال)* ក្បាលទី ៧ ទំព័រ ៤៦៥ ហ្វាឌីស្ត្រ ១៩៨០៩ "គឺតាប អាស្ត្រូ-ស្ត្រីឡាស្ត អាស់-ស៊ីយូដូ វ៉ា ម៉ា យ៉ាតាអាល់ឡាត្ត ប៊ីហ្វ" ។

الأرض.

"ខ្ញុំបានសម្គាល់ឃើញថាពេលព្រះសាស្តា صلی اللہ علیہ وآلہ وسلم ក្រាបប្រណិប័តន៍សូយូដូ ព្រះអង្គ صلی اللہ علیہ وآلہ وسلم បានដាក់ថ្វាសនិងច្រមុះព្រះអង្គ صلی اللہ علیہ وآលہ وسلم លើដី ។"⁵

អាណាស់ អ៊ីបនូ ម៉ាលិក, អ៊ីបនូ អាល់-អាប់បាស់, មហេសីមួយចំនួនរបស់ព្រះសាស្តា صلی اللہ علیہ وآلہ وسلم ដូចជាអ៊ែស្តាស្តនិងព្រះនាងអ៊ូម សាឡាម៉ាស្តជាដើម និងអស់លោកអ្នកជំនាញខាងហ្វាត្វាមួយក្រុមធំបានតំណាលថា៖

"كان رسول الله صلى الله عليه وآله وسلم يُصلي على الخمرة."

"វិស្វលុលឡោះហ្វា صلی اللہ علیہ وآلہ وسلم តែងតែក្រាបប្រណិប័តន៍លើម្តុំរោងភ្នំ (កូនកន្ទេលធ្វើពីសរសៃតាលប្រឹក្ស) ។"⁶

លោកអាហ្វិ សាអ៊ីដូ អាល់-យុដូរី សាវករបស់វិស្វលុលឡោះហ្វា صلی اللہ علیہ وآلہ وسلم បានថា៖

"دخلت على رسول الله صلى الله عليه وآله وسلم وهو يصلي على حصير."

"ថ្ងៃមួយខ្ញុំបានទៅជួបវិស្វលុលឡោះហ្វា صلی اللہ علیہ وآលہ وسلم ឃើញព្រះអង្គ صلی اللہ علیہ وآلہ وسلم កំពុងស្លៀកស្លាស់លើកូនកន្ទេលចំបើង ។"⁷

ឯកសាររាយការណ៍នេះជាភស្តុតាងមួយទៀតដែលគាំទ្រទិសដៅស្តីអ្នកស្តាប់ ដែលជាគេអនុញ្ញាតឲ្យក្រាបប្រណិប័តន៍លើវត្ថុដែលដុះពីដីបាន លើកលែងតែអ្វីដែលអាចបរិភោគបានឬដែលអាចស្លៀកពាក់បាន ។

⁵ សូមមើលសៀវភៅរបស់លោក យ៉ូស្វ្វ អាល់-ហ្វាត្វាហ្វី អាស្ត្រាំ អាល់-គូរអាន (احكام القرآن) (បោះពុម្ពនៅប៊ែរុត ប្រទេសលីបង់) ក្បាលទី ៣ "បាប អាល់-សូយូដូ អុឡាល់-វ៉ាយ៉ាស" ទំព័រ ២០៩ ។

⁶ សូមមើល ស៊ីណាស់ ហៃហ្វាត្វី ក្បាលទី ២ "គីតាប អាស្ត្រាំ-ស្លៀកស្លាស់", "បាប អាស្ត្រាំ-ស្លៀកស្លាស់ អុឡាល់-យុមរោងភ្នំ" ទំព័រ ៤២១ ។

⁷ សូមមើល ស៊ីណាស់ អាល់-ហៃហ្វាត្វី ក្បាលទី ២ "គីតាប អាស្ត្រាំ-ស្លៀកស្លាស់", "បាប អាស្ត្រាំ-ស្លៀកស្លាស់ អុឡាល់-ហ្វាស្លៀវ" ទំព័រ ៤២១ ។

៤. សម្តីនិងទង្វើរបស់បណ្តាសាវកព្រះសាស្តា صلی اللہ علیہ وآلہ وسلم និងបណ្តាអ្នកតាមសាវក (តាប៊ីអ៊ីន تابعون) ក៏អះអាងបញ្ជាក់ថាស៊ីណាស្តនេះជាស៊ីណាស្តពិតដែរ ។ លោកយ៉ូហ្វេរី អ៊ីបនូ អាប់ខុលឡោះហ្វា អាល់-អាន់ស្វីរីបានថា៖

"كنت أصلي الظهر مع رسول الله صلى الله عليه وآله وسلم فأخذ قبضة من الحصى لتبرد في كفي اضعها لجبهي أسجد عليها لشدة الحر."

"ខ្ញុំធ្លាប់តែស្លៀកស្លាស់កណ្តាលថ្ងៃ (ស្លៀកស្លាស់ស្រូវ) ជាមួយវិស្វលុលឡោះហ្វា صلی اللہ علیہ وآلہ وسلم ។ ព្រោះតែថ្ងៃក្តៅពេកទើបខ្ញុំតែងតែយកក្រូសមួយក្តាប់ កាន់វាទុកក្នុងដៃទាល់វាត្រជាក់ ហើយដាក់ថ្វាសខ្ញុំលើក្រូសមួយក្តាប់នេះពេលក្រាបប្រណិប័តន៍ ។"⁸

បន្ទាប់ពីនោះ អ្នកធ្វើសេចក្តីរាយការណ៍បានថ្លែងបន្ថែមថា៖ "បើគេអនុញ្ញាតឲ្យក្រាបប្រណិប័តន៍លើសំលៀកបំពាក់បាននោះ វាងាយស្រួលជាងទុកក្រូសមួយក្តាប់[ក្នុងដៃ] ។"

លោកអ៊ីបនូ សាអុដូ (ស្លាប់ឆ្នាំ ២០៩ ក្រោយសករាជហ្វីច عجل الله فرجه រោងភ្នំ) បានសរសេរនៅក្នុងសៀវភៅលោក អាត្ម័-គ្លីបាត្វាត អាល់-គុបរី ថា៖

"كان مسروق إذا خرج يخرج بلبنة يسجد عليها في السفينة."

"ពេលម៉ាស្តរុក្ខ [អ៊ីបនូ អាល់-អាត្ម័-ហ្វាអ៊ី عجل الله فرجه ធ្វើដំណើរ លោកតែងតែដាក់ជុំភក់ (គីដុដី) មួយដាបខ្លួនដើម្បីក្រាបប្រណិប័តន៍លើពេលលោកធ្វើដំណើរតាមនាវា ។"⁹

⁸ សូមមើល ស៊ីណាស់ អាល់-ហៃហ្វាត្វី ក្បាលទី ១ "គីតាប អាស្ត្រាំ-ស្លៀកស្លាស់", "បាប ម៉ារូយ៉ាស្ត ហ្វីត-តាកុយ្វីល បីហ្វា ហ្វី ស្ត្រីដូដាត អាល់-ហ្វាត្វា" ទំព័រ ៤៣៩ ។

⁹ សូមមើលសៀវភៅ អាត្ម័-គ្លីបាត្វាត អាល់-គុបរី (បោះពុម្ពនៅទីក្រុងប៊ែរុត ប្រទេសលីបង់) ក្បាលទី ៦ ទំព័រ ៧៩, ដីប្រវត្តិរបស់លោក ម៉ាស្តរុក្ខ អ៊ីបនូ អាល់-អាត្ម័-ហ្វាអ៊ី (مسروق بن الأجدع) ។